



**ព្រះរាជាណាចក្រកម្ពុជា**  
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋបាល

លេខ : ៦៨៩-សន្តិសញ្ញាបក

**អនុប្រើស្ស**  
**តិច**

ការអេកសប្បនីមាសត្វាល់ មាសត្វាល់ មាសត្វាល់ ធម៌សម្រេច ធម៌សម្រេច ធម៌សម្រេច  
គិតិយត្តិរបាយ សារិយត្តិរបាយ សារិយត្តិរបាយ និងសារិយត្តិរបាយ និងសារិយត្តិរបាយ និងសារិយត្តិរបាយ

**ស្តីពីការប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច**

**របៀបង្រៀនការងារ**

- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្តីពីការតែងតាំងប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភត/០៩២០/៩២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកំណត់រយៈពេលវេលាសមាសភាពប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/០៩២ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/២១ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/២២ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/២៣ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/២៤ ចុះថ្ងៃទី៣២ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/២៥ ចុះថ្ងៃទី៣៣ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/២៦ ចុះថ្ងៃទី៣៤ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច
- បានយើង្ហានប្រព័ន្ធគ្មានការងារការណ៍ធម៌សម្រេច នស/កភម/០៩១៩/២៧ ចុះថ្ងៃទី៣៥ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការងារការណ៍ធម៌សម្រេច

- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីកិច្ចការពារហិស្សាននិងការគ្រប់គ្រងធនធានធម្មជាតិ
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦០០/០០១ ចុះថ្ងៃទី១១ ខែមីថ្ងៃ ឆ្នាំ២០០០ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទាំងអស់
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៧០១/០៤ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០១ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងនិងការរៀបចំអាជីវកម្មធនធាននេះ
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៣០៥/០០៥ ចុះថ្ងៃទី១៦ ខែមីថ្ងៃ ឆ្នាំ២០០៥ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីអាណុធិកីមិ
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦០៥/០១៦ ចុះថ្ងៃទី១១ ខែមីថ្ងៃ ឆ្នាំ២០០៥ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងអាជីវកម្មដូចដឹងត្រូវនិងគ្រប់រំស់
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦០៦/០១៨ ចុះថ្ងៃទី៣៣ ខែមីថ្ងៃ ឆ្នាំ២០០៦ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងលក្ខណិនិស្សីកម្ម
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមីថ្ងៃ ឆ្នាំ២០០៧ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធដំណឹងសិកម្ម
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/១២១៣/០០៥ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធដំណឹងសិកម្ម និងជីកសិកម្ម
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/១២១៣/០១៧ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការបង្កើតក្រសួងនិងមន្ទីរ និងប្រព័ន្ធដំណឹងសិកម្ម
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦១៨/០១១ ចុះថ្ងៃទី២៤ ខែមីថ្ងៃ ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការបង្កើតក្រសួងនិងមន្ទីរ និងប្រព័ន្ធដំណឹងសិកម្ម
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦១៨/២៧៨ ចុះថ្ងៃទី២៧ ខែមីថ្ងៃ ឆ្នាំ២០១៨ ស្តីពីការ បង្កើតអាជ្ញាធរដោតិទេស្តតែអាជីវិកីមិ នយក្រោះ ដីសាស្ត្រ និងវិទ្យសកម្ម
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦១៨/២៧៩ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការ ប្រព័ន្ធទៅបែងក្រសួងសុខភាព
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦១៨/២៧៩ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការ គ្រប់គ្រងសំការ:កសិកម្ម
- បានយើង្ហាប់រាជរដ្ឋប្រជាធិបតេយ្យ នស/កកម/០៦១៨/២៧៩ ចុះថ្ងៃទី៣៣ ខែមីថ្ងៃ ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការ ប្រព័ន្ធទៅបែងក្រសួងកសិកម្ម ត្រូវប្រមាណ និងនៅទី២

- បានយើងអនុក្រឹត្យលេខ២៤ ននក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៧ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅរបស់អគ្គលេខាជាជារដ្ឋាននៃអាជ្ញាធមជាតិទៅស្ថាត់អាជ្ញាគីមី នូយក្រោមិរ ដីសាស្ត្រ និងីឡូសកម្ម
- បានយើងអនុក្រឹត្យលេខ១៩៨០ ននក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងលើការពារតែត្រូវកំណើនការដោក់ស្ថាកសញ្ញាសារធាតុគីមី
- បានយើងអនុក្រឹត្យលេខ១៣៨ ននក្រ.បក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅរបស់ក្រសួងបរិស្ថាន
- បានយើងអនុក្រឹត្យលេខ១៣៧ ននក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅរបស់ក្រសួងនិងបាយពល
- បានយើងអនុក្រឹត្យលេខ៣៨ ននក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានយើងអនុក្រឹត្យលេខ៨៤ ននក្រ.កប ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅរបស់ក្រសួងឧស្សាហកម្ម វិញ្ញាសាស្ត្រ ហច្ចកវិទ្យា និងនវានគ្គន៍
- យោងតាមសំណើរបស់ផ្ទើមត្រូវក្រសួងបរិស្ថាន

### នយោបាយ

#### ចារ្យតាមឱ្យ ..

មាត្រាព មាត្រាទ២ មាត្រាទ៣ មាត្រាទ៤ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ និងឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១៩៨០ ននក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងលើការពារតែត្រូវកំណើនការដោក់ស្ថាកសញ្ញាសារធាតុគីមី ត្រូវបានកែសម្រួលដូចតាមខាងក្រោម

#### ចារ្យតាម .. នី

ការពារតែត្រូវការពារបង្កើតក្រោះខ្លួន ការដោក់របសញ្ញានៃការពារអាចបង្កើតក្រោះខ្លួន និងទម្រង់គោលនៃកសារព័ត៌មានអំពីសុវត្ថិភាពសារធាតុគីមី ធនលិតធនលគីមី និងធនលិតធនលគីមីប្រើប្រាស់ ត្រូវអនុលោមទៅតាមកសារបទដ្ឋានបច្ចេកទេសស្តីពីប្រព័ន្ធសិច្ចាក់ជាសកលអំពីការពារតែត្រូវកំណើនការដោក់ស្ថាកសញ្ញាសារធាតុគីមី ដូចមានកំណត់កុងខ្លួន នៃអនុក្រឹត្យនេះ។

កុងកណ្ឌើតាំបាច់ ផ្ទើមត្រូវក្រសួងបរិស្ថានអាចចេញប្រកាសលើកវិកសម្រួលប្រចាំថ្ងៃប្រចាំមួយខែ ឬប្រចាំឆ្នាំ នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការដាមួយក្រសួង ស្ថាបនពាក់ព័ន្ធ។

#### ចារ្យតាម២ .. នី

ព័ត៌មានអំពីការពារអាចបង្កើតក្រោះខ្លួន ដែលតម្លៃខ្លួន នៃការដោក់ស្ថាកសញ្ញាសារធាតុគីមី ដែលត្រូវបិទនៅលើសម្ងាត់ដែលតម្លៃខ្លួន និងធនលិតធនលគីមីប្រើប្រាស់ ត្រូវរៀបចំតាមលំដាប់រៀងនៃប្រភេទ និងកម្រិតនៃការពារបង្កើតក្រោះខ្លួន សារធាតុគីមី ធនលិតធនលគីមី និងធនលិតធនលគីមីប្រើប្រាស់ ដូចមានកំណត់កុងខ្លួន នៃអនុក្រឹត្យនេះ។ ឱ្យ/ខ្សោយ

ក្នុងករណីចំពោះ ផ្ទុមត្រូវក្រសួងបរិស្ថានអាជីវកម្មប្រកាសលើការកែសម្រួលប្លុបំពេញនៅ  
ឧបសម្ព័ន្ធទៀត នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ។

### **ចារច្ចាវោះ .. ខ្លួន**

ទម្រង់និងណែនាំបស្ថុបសញ្ញានៃភាពអាជីវកម្ម: ប្លាក់ដែលត្រូវខ្សោយមាននៅលើស្ថាបនប្រកាសរាជកិច្ច  
ដែលត្រូវបិទនៅលើសម្ងាត់ដែលប្លាក់នៃសារធាតុគឺដី ឯងជិតជិតដែលគឺបីប្រាស់ ត្រូវអនុលោម  
តាមការកំណត់នៃកសារទិន្នន័យបច្ចេកទេសស្តីពីប្រព័ន្ធសុចង្រាក់ជាសកលអំពីការបាត់ប្លាក់និងការដាក់ស្ថាបន  
សញ្ញានៃកសារធាតុគឺដី ដូចមានកំណត់ក្នុងឧបសម្ព័ន្ធទៀត នៃអនុក្រឹត្យនេះ។

ដោយឡើង ទំហំនូវបសញ្ញាផាពអាជីវកម្ម: ប្លាក់ត្រូវកំណត់ដោយប្រកាសរបស់ផ្ទុមត្រូវក្រសួង  
ពាក់ព័ន្ធ។

ក្នុងករណីចំពោះ ផ្ទុមត្រូវក្រសួងបរិស្ថានអាជីវកម្មប្រកាសលើការកែសម្រួលប្លុបំពេញនៅ  
ឧបសម្ព័ន្ធទៀត នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ។

### **ចារច្ចាវោះ .. ខ្លួន**

សារធាតុគឺដីនិងជិតជិតដែលគឺដែលត្រូវបានចកចាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវកំណត់នៅត្រូវបានត្រូវបានត្រូវកំណត់  
ជាមួយនូវកសារព័ត៌មានអំពីសុវត្ថិភាព ដោយអនុលោមតាមប្រកាស និងសាកចករំណាច់បស្ថុក្រសួង ស្ថាបន  
មានសមត្ថកិច្ច និងអនុលោមតាមជកសារទិន្នន័យបច្ចេកទេសស្តីពីប្រព័ន្ធសុចង្រាក់ជាសកលអំពីការបាត់ប្លាក់និង  
ការដាក់ស្ថាបនសញ្ញានៃកសារធាតុគឺដី។ ទម្រង់គោលនៃកសារព័ត៌មានអំពីសុវត្ថិភាពសម្រាប់សារធាតុគឺដីនិង  
ជិតជិតដែលគឺមានកំណត់ក្នុងឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។

អក្សរដែលសរសេរក្នុងកសារព័ត៌មានអំពីសុវត្ថិភាព ដូចមានចំណាំក្នុងកម្រិតខ្សោយលើ ត្រូវអនុវត្ត  
ដូចខាងក្រោម៖

ក. សម្រាប់សារធាតុគឺដីនិងជិតជិតដែលគឺដែលបាននាំចូលពីបរទេសត្រូវមានកសារព័ត៌មានអំពី  
សុវត្ថិភាពបំផ្លូមជាកាសាទោ មនពេលបំពេកចាយ ប្រុមនយកទៅបីប្រាស់។

ខ. សម្រាប់សារធាតុគឺដីនិងជិតជិតដែលគឺដែលត្រូវកំណត់នៅក្នុងស្ថាបន នៃកសារព័ត៌មានអំពីសុវត្ថិភាពជាកាសាទោ មនពេលដឹកចេញពីទីតាំងជិតជិតបុរិច្ឆេទប្លាក់ឡើងវិញ។

គ. ចំពោះចំណុចដែលមានលក្ខណៈខ្លួននឹងសារធាតុគឺដីនិងជិតជិតដែលគឺដី ដូចដារយ្យា៖  
ពាណិជ្ជកម្ម ឈ្មោះគឺមិនមែន អាជីវកម្មបច្ចេកទេសអាមេរិក នៅក្នុងកសារព័ត៌មានអំពី  
សុវត្ថិភាពដែលមានចំណាំក្នុងចំណុចកម្ម និងខ នៃមាត្រានេះ។

ក្នុងករណីចំពោះ ផ្ទុមត្រូវក្រសួងបរិស្ថានអាជីវកម្មប្រកាសលើការកែសម្រួលប្លុបំពេញនៅ  
ឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ។

### **ចារច្ចាវោះ ..**

បទប្រព័ន្ធតីទាំងឡាយណាដែលជិតយើងអនុក្រឹត្យនេះ ត្រូវទូទាត់ជានិកករណ៍។ ឯ/ឯ

**នាយកដ្ឋាន**

ដើម្បីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីក្រសួងបរិសាន ដើម្បីក្រសួងយហា និង ដើម្បីក្រសួងការពាណិជ្ជកម្ម ដើម្បីក្រសួងពាណិជ្ជកម្ម ដើម្បីក្រសួងកសិកម្ម តាមប្រមាណ និងនេសាទ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ហច្ចកវិទ្យា និងនានាត្នូន រដ្ឋមន្ត្រីក្រសួងដែនិចបាមពល ដើម្បីក្រសួងសាធារណការនិងដៀកដាយ និង ដើម្បីក្រសួងសុខភាព និង ដើម្បីក្រសួងសុខភាព និងប្រជានគ្រប់ ស្ថាបនដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រើនរោង តាមការកិច្ចរៀងរាល់ពីចូចុចុប់ហត្ថលេខាតទៅ។ និងក្នុង

ថ្ងៃ ៧ មេសា ២០១៩ ខែ មេសា ឆ្នាំ ២០១៩

ធ្វើនៅកន្លែងនៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ កុម្ភ ឆ្នាំ ២០១៩



**នគរបាលនគរបាលនគរបាលនគរបាល**

បានយកសេចក្តីការពីមេបដ្ឋាន

សម្រាប់អគ្គមហាសេនាបតីតេដោ នាយកដើម្បី សុមហត្ថលេខា

**នគរបាលនគរបាលនគរបាល**

**នគរបាលនគរបាល**

**អំឡុងលក្ខណៈ :**

- ក្រុមដ្ឋានបាយកដៃនៃ
- អគ្គលេខាតិកាប្រើប្រាស់ក្រុមដ្ឋានបាយកដៃនៃ
- អគ្គលេខាតិកាប្រើប្រាស់ក្រុមដ្ឋានបាយកដៃនៃ
- អគ្គលេខាតិកាប្រើប្រាស់ក្រុមដ្ឋានបាយកដៃនៃ
- ឧទ្ធភាពយេសម្រួលអគ្គមហាសេនាបតីតេដោនាយកដើម្បី
- ឧទ្ធភាពយេសម្រួល ឯកខ្លួន ឈាកដជាទីខេបនាយកដើម្បី
- ក្រុមដ្ឋានបាយកដៃនៃ
- ការកិច្ច
- ឯកសារ កាលបរិច្ឆេទ

ក្រសួងពេទ្យ បានបង្កើតរាជក្រឹត្តស្មើរ នៃក្រសួងពេទ្យ និងនាយកដៃប្រជាធិបតេយ្យ នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៩ ក្នុងក្រសួងពេទ្យ នៅភ្នំពេញ ក្រសួងពេទ្យ និងនាយកដៃប្រជាធិបតេយ្យ នឹងចាប់បើការដាក់ចុះការប្រជាធិបតេយ្យ ដែលនាយកដៃប្រជាធិបតេយ្យ និងនាយកដៃប្រជាធិបតេយ្យ នឹងចាប់បើការដាក់ចុះការប្រជាធិបតេយ្យ នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៩ នៅក្នុងក្រសួងពេទ្យ នៅភ្នំពេញ ក្រសួងពេទ្យ និងនាយកដៃប្រជាធិបតេយ្យ នឹងចាប់បើការដាក់ចុះការប្រជាធិបតេយ្យ នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៩ នៅក្នុងក្រសួងពេទ្យ នៅភ្នំពេញ

**១. ក្រសួងពេទ្យ ដែលបានបង្កើតឡើង និងដែលបានដាក់ចុះការប្រជាធិបតេយ្យ នៃក្រសួងពេទ្យ និងនាយកដៃប្រជាធិបតេយ្យ**

**១.១. សារធាន់:**


ការធាន់ច្បាស់		ការជាក់ស្វែងស្ថាប្រ			
ចំណាំភ្លើង	ហិរញ្ញវត្ថុ	ធមស្សូនការបង្រៀបច្បាស់	ភ្លាមៗ	តារាងមាន	ការគោរចងច្រោះរក្សាទុក
បង្កើតបង្កើត	បង្កើតស្ថាប្រ	GHS	UN Model Regulations		បង្កើតស្ថាប្រ
សារធាន់ដែលមិនលើដំណឹង	ការចិត្តអនុញ្ញាតឲ្យក្នុងដំណឹង				ផាយនីងដែរ: បង្កេត្តារក្សានៅព្រៃងដំណឹង
ចំណាំភ្លើង ១.១.	ការបង្កើតស្ថាប្រ				ផាយនីងដែរ: ស្ថាប្របង្កើតស្ថាប្រ
ចំណាំភ្លើង ១.២.	ការបង្កើតស្ថាប្រ				ផាយនីងដែរ: បង្កើតស្ថាប្របង្កើតស្ថាប្រ
ចំណាំភ្លើង ១.៣.	ការបង្កើតស្ថាប្រ				ផាយនីងដែរ: បង្កើតស្ថាប្របង្កើតស្ថាប្រ



ការចាត់ប្រាក់		ការដាក់ស្មានសញ្ញា		
ចំណាំត្រូវ	ហិរញ្ញវត្ថុត្រូវ	ប្រសញ្ញាឌនភាពបង្ក្រាប់ប្រាក់	ការចាត់ប្រាក់	ប្រសញ្ញាឌនភាពបង្ក្រាប់ប្រាក់
ការបែងចែក ១.៥-	GHS	14 	សញ្ញាប្រាក់	H204 អនុកំយប្បងនូវហានីយ
ការបែងចែក ១.៥-		15 	សញ្ញាបង្រកាប់ប្រាក់	H205 អាចរើនដើរការដារយកឱ្យផ្តល់ទេ:
ការបែងចែក ១.៥-		16 	ជានសញ្ញាបង្រកាប់ប្រាក់	ជានភាពបង្រកាប់ប្រាក់

## ១.៤. ២ ស្នើសារយករបៀប៖

ការចាត់ប្រាក់		ការដាក់ស្មានសញ្ញា		
ចំណាំត្រូវ	ហិរញ្ញវត្ថុត្រូវ	ប្រសញ្ញាឌនភាពបង្ក្រាប់ប្រាក់	ការចាត់ប្រាក់	ប្រសញ្ញាឌនភាពបង្ក្រាប់ប្រាក់
2 ស្តីន ដែលដារយករបៀប៖	2 1A	2 	សញ្ញាបង្រកាប់ប្រាក់	H220 ឧស្សាហយករបៀប៖ប្រាក់
ជាយករបៀប៖		2 	សញ្ញាបង្រកាប់ប្រាក់	ឧស្សាហយករបៀប៖ប្រាក់



ល/ក

ការពារត្រូវការបញ្ជាផ្ទៃ		ការពារត្រូវការបញ្ជាផ្ទៃ			
ការពារត្រូវការបញ្ជាផ្ទៃ		ការពារត្រូវការបញ្ជាផ្ទៃ		ការពារត្រូវការបញ្ជាផ្ទៃ	
ចំណែកត្រូវការបញ្ជាផ្ទៃ	ហមបង្ក្រាប់ខ្លួន	GHS	UN Model Regulations	ការពារត្រូវការបញ្ជាផ្ទៃ	ការពារត្រូវការបញ្ជាផ្ទៃ
2 ផ្លូវ ដែល គ្មាន ស្ថិត ក្នុង គ្រប់	A			សម្រាប់បង្ក្រាប់ខ្លួន	2 ផ្លូវជាយការបន្ត់ខ្លួន
2 ផ្លូវ ដែល គ្មាន ស្ថិត ក្នុង គ្រប់	B			សម្រាប់បង្ក្រាប់ខ្លួន	2 ផ្លូវជាយការបន្ត់ខ្លួន
	1B			សម្រាប់បង្ក្រាប់ខ្លួន	2 ផ្លូវជាយការបន្ត់ខ្លួន
	2			សម្រាប់បង្ក្រាប់ខ្លួន	2 ផ្លូវជាយការបន្ត់ខ្លួន

## ១.៣. ចំណែកត្រូវការបញ្ជាផ្ទៃ:

ការពារត្រូវការបញ្ជាផ្ទៃ		ការពារត្រូវការបញ្ជាផ្ទៃ			
ការពារត្រូវការបញ្ជាផ្ទៃ		ការពារត្រូវការបញ្ជាផ្ទៃ		ការពារត្រូវការបញ្ជាផ្ទៃ	
ចំណែកត្រូវការបញ្ជាផ្ទៃ	ហមបង្ក្រាប់ខ្លួន	GHS	UN Model Regulations	ការពារត្រូវការបញ្ជាផ្ទៃ	ការពារត្រូវការបញ្ជាផ្ទៃ
ចំណែកត្រូវការបញ្ជាផ្ទៃ ហមបង្ក្រាប់ខ្លួន ទំនាក់ ជាយការបន្ត់	1			សម្រាប់បង្ក្រាប់ខ្លួន	សារធាតុជាយការបន្ត់ខ្លួន កំបូង សម្រាប់អាណាព័ត៌មាន ប្រើប្រាស់ប៉ូតិក



ការពារភ្លាមៗ		ការដោះស្រាយសញ្ញា		ការបង់បញ្ជាផ្ទៃ	
ចំណាំភ្លាមៗ	ប្រភេទភ្លាមៗ	ប្រភេទការបង់បញ្ជាផ្ទៃ	តារាងនាម	ការពារភ្លាមៗ	ប្រភេទភ្លាមៗ
ចំណាំភ្លាមៗ បង្កើតក្នុងត្រូវការ	ហិរញ្ញវត្ថុ	បង្កើតក្នុងត្រូវការ	GHS UN Model Regulations	សង្គមរាង	សង្គមរាង
2			សង្គមរាង	សង្គមរាង	H223 H229
3	ជានរបស់ខ្លួន		សង្គមរាង	សង្គមរាង	H229

## ១.៤. ផ្តល់នយោបាយ:

ការពារភ្លាមៗ		ការដោះស្រាយសញ្ញា		ការបង់បញ្ជាផ្ទៃ	
ចំណាំភ្លាមៗ	ប្រភេទភ្លាមៗ	ប្រភេទការបង់បញ្ជាផ្ទៃ	តារាងនាម	ការពារភ្លាមៗ	ប្រភេទភ្លាមៗ
ចំណាំភ្លាមៗ បង្កើតក្នុងត្រូវការ	ហិរញ្ញវត្ថុ	បង្កើតក្នុងត្រូវការ	GHS UN Model Regulations	សង្គមរាង	សង្គមរាង
2			សង្គមរាង	អាប់ដុំឱមនអតិថិជ្ជ	អាប់ដុំឱមនអតិថិជ្ជ




**១.៥. ក្រសួងពេទ្យ សម្រាប់ផ្តល់សំណង់**

ការពារភូមិ		ការបង្កើតស្ថាផលសម្រាប់			
ចំណាំភ្លើក បង្ក្រាប់ភ្លើក	ប្រមូលបង្ក្រាប់ភ្លើក	ប្រសញ្ញានៃការបង្ក្រាប់ភ្លើក	ប្រសញ្ញានៃការបង្ក្រាប់ភ្លើក	បារក្សាសាខាន	បារក្សាសាខាន
GHS	UN Model Regulations	ផ្ទៃ ២ ស្ថាបនដែលមាន អារម្មេះបង្កើនប្រើបង្កើន (តើង)	ផ្ទៃ ២ ស្ថាបនដែលមាន អារម្មេះបង្កើនប្រើបង្កើន (តើង)	សញ្ញាប្រាងន	សញ្ញាប្រាងន
2 ស្ថាបនដែលមាន អារម្មេះបង្កើន	◆	◆	◆	សញ្ញាប្រាងន	ផ្ទៃ ២ ស្ថាបនដែលមាន អារម្មេះបង្កើនប្រើបង្កើន (តើង)
2 ស្ថាបន	◆	◆	◆	សញ្ញាប្រាងន	ផ្ទៃ ២ ស្ថាបនដែលមាន អារម្មេះបង្កើនប្រើបង្កើន (តើង)
2 ស្ថាបនប្រាកម សម្រាប់ផ្តល់	◆	◆	◆	សញ្ញាប្រាងន	ផ្ទៃ ២ ស្ថាបនដែលមាន អារម្មេះបង្កើនប្រើបង្កើន (តើង)
2 ស្ថាបនប្រាក	◆	◆	◆	សញ្ញាប្រាងន	មានសំណួលពាណិជ្ជកម្មបានបង្កើនប្រើបង្កើន




## ៩.២. សាធារណការងាយបាបន់:

ការងារត្រួតការណ៍		ការងារកំណត់សម្រាប់	
ចំណាំត្រួតការណ៍	ក្រឹមបង្ក្រាប់ត្រួតការណ៍	ប្រសញ្ញាឌែនការបង្ក្រាប់ត្រួតការណ៍	ការងារកំណត់សម្រាប់
១ សាធារណការងាយបាបន់ បង្ក្រាប់ត្រួតការណ៍	1 	GHS UN Model Regulations 	ប្រសញ្ញាឌែនការបង្ក្រាប់ត្រួតការណ៍ ការងារកំណត់សម្រាប់
២ សាធារណការងាយបាបន់ បង្ក្រាប់ត្រួតការណ៍	2 	សម្រាប់ត្រួតការណ៍ ការងារកំណត់សម្រាប់	អង្គភាពការងារដៃចំហាយ ជាយចាប់នៅខ្លួន (Highly Flammable)
៣ សាធារណការងាយបាបន់ បង្ក្រាប់ត្រួតការណ៍	3 	សម្រាប់ត្រួតការណ៍ ការងារកំណត់សម្រាប់	អង្គភាពការងារដៃចំហាយ ជាយចាប់នៅ
៤ សាធារណការ បង្ក្រាប់ត្រួតការណ៍	4 	សម្រាប់ត្រួតការណ៍ ការងារកំណត់សម្រាប់	អង្គភាពការងារដៃចំហាយ ជាយចាប់នៅ

## ៩.៣. សាធារណការងាយបាបន់:

ការងារត្រួតការណ៍		ការងារកំណត់សម្រាប់	
ចំណាំត្រួតការណ៍	ក្រឹមបង្ក្រាប់ត្រួតការណ៍	ប្រសញ្ញាឌែនការបង្ក្រាប់ត្រួតការណ៍	ការងារកំណត់សម្រាប់
១ សាធារណការ បង្ក្រាប់ត្រួតការណ៍	1 	GHS UN Model Regulations 	ប្រសញ្ញាឌែនការបង្ក្រាប់ត្រួតការណ៍ ការងារកំណត់សម្រាប់



៦/២១

	2			សញ្ញាប្រមាន	ការប្រើប្រាស់ប្រព័ន្ធមុនដោយខ្លួន	H228
--	---	--	--	-------------	----------------------------------	------

## ១.៤. ការណែនាំយោងនៃប្រព័ន្ធមុនដោយខ្លួន

ការពេញចិត្តភាព		ការបង្កើតសម្រួល			ការបង្កើតសម្រួល	
ចំណាំភាព	ប្រព័ន្ធផ្លូវការ	ប្រសិទ្ធភាពប្រព័ន្ធផ្លូវការ:ខ្លួន	UN Model Regulations	ប្រព័ន្ធផ្លូវការ	ប្រព័ន្ធផ្លូវការ:ខ្លួន	ប្រព័ន្ធផ្លូវការ:ខ្លួន
ប្រភេទ A		មិនអនុញ្ញាត គឺដើរការណែនាំ		សញ្ញាប្រមាន	ការដែកចាយអារម្មណប្រជុំប្រុះ	H240
ប្រភេទ B				សញ្ញាប្រមាន	ការដែកចាយអារម្មណប្រជុំប្រុះ	H241
ប្រភេទ Cនិង D				សញ្ញាប្រមាន	ការដែកចាយអារម្មណប្រជុំប្រុះ	H242
ប្រភេទ Eនិង F				សញ្ញាប្រមាន	ការដែកចាយអារម្មណប្រជុំប្រុះ	*

សារធាតុង  
មានប្រព័ន្ធស្ថិត  
នៅយុទ្ធន៍ង




ការបង្រៀនស្ថាបន	ការបង្រៀនស្ថាបន	ការបង្រៀនស្ថាបន	ការបង្រៀនស្ថាបន
ចំណាំតែងត្រូវ បង្ហាញក្នុងការ បង្រៀនស្ថាបន	រួមចម្លងក្នុងការ បង្រៀនស្ថាបន	ប្រសិទ្ធភាពការបង្រៀនស្ថាបន	ប្រសិទ្ធភាពការបង្រៀនស្ថាបន
ប្រភព G	ប្រភព GHS	GHS UN Model Regulations	ប្រភព GHS
ប្រភព G	ប្រភព GHS	ប្រភព GHS	ប្រភព GHS

១.៥- សារធានាការដៃជាមាត្រាបច្ចេកទេសប័ណ្ណការយកពាល់ខ្លួន

ការពារត្រូវកំណត់	ការពារត្រូវកំណត់	ការពារត្រូវកំណត់	ការពារត្រូវកំណត់	ការពារត្រូវកំណត់
ចំណាំត្រូវកំណត់ បង្កើតរាងការ:ខ្លួន សាធារណការ:ខ្លួន អាជីវកម្ម:ប្រាយ រោលបែរ:នឹងខ្សោយ ធនធាន:ខ្លួន	ប្រមិជ្ជការ:ខ្លួន សាធារណការ:ខ្លួន អាជីវកម្ម:ប្រាយ រោលបែរ:នឹងខ្សោយ ធនធាន:ខ្លួន	GHS UN Model Regulations	ប្រមិជ្ជការ:ខ្លួន សាធារណការ:ខ្លួន អាជីវកម្ម:ប្រាយ រោលបែរ:នឹងខ្សោយ ធនធាន:ខ្លួន	បង្កើតរាងការ:ខ្លួន សាធារណការ:ខ្លួន អាជីវកម្ម:ប្រាយ រោលបែរ:នឹងខ្សោយ ធនធាន:ខ្លួន
				H250

៩.៩០- សាស្ត្រីដែលបានយកជាមុនចំនួន ៣៥

ការពារត្រូវ		ការដោះស្រាយ		បន្ថែម	
ចំណាំត្រូវ	បង្កើតរាយការណ៍ត្រូវ	GHS	ប្រព័ន្ធសម្រាប់អ្នកប្រើប្រាស់	លាតរប្រព័ន្ធ	ការដោះស្រាយសម្រាប់អ្នកប្រើប្រាស់
សាលាកក្រុងផែនល	ហារធេះប្រាយ				បង្កើតរាយការណ៍ត្រូវ
ទេសចរណ៍រួមឱ្យបានបង្កើតឡើង	បង្កើតរាយការណ៍ត្រូវ				បង្កើតរាយការណ៍ត្រូវ



**១.១១. សាធារណៈ និងល្អធាយដែលបានបង្ការយកនៅដំឡើង**

ការចាត់ថ្លែក		ការបង្ការយកស្ថាប្រភេទ			
ចំណាំថ្លែក	ប្រភេទថ្លែក	ប្រមូលនឹងការបង្ការយក	លាភប្រមាណ	ការអប់បង្ការយក	លាភប្រមាណ
សាធារណៈ ឯកសារដែលបានបង្ការយកនៅដំឡើង	1 ឯកសារដែលបានបង្ការយកនៅដំឡើង	GHS UN Model Regulations	សញ្ញាបង្ការយក	កម្មការកែតែឡើងដោយឱ្យបង្ការយក អារម្មណីវិវាទ៖	H251
	2		សញ្ញាប្រមាណ	កម្មការកែតែឡើងដោយឱ្យបង្ការយក ក្នុងបិទមាលាបីន អារម្មណីវិវាទ៖	H252

**១.១២. សាធារណៈនិងល្អធាយដែលបានបង្ការយកដោយឱ្យបង្ការយកជាប្រព័ន្ធផ្លូវបាយ៖**

ការចាត់ថ្លែក		ការបង្ការយកស្ថាប្រភេទ			
ចំណាំថ្លែក	ប្រភេទថ្លែក	ប្រមូលនឹងការបង្ការយក	លាភប្រមាណ	ការអប់បង្ការយក	លាភប្រមាណ
សាធារណៈ ឯកសារដែលបានបង្ការយកនៅដំឡើង និងកំណត់របៀប ដោយឱ្យបង្ការយកជាប្រព័ន្ធផ្លូវបាយ៖	1 ឯកសារដែលបានបង្ការយកនៅដំឡើង និងកំណត់របៀប ដោយឱ្យបង្ការយកជាប្រព័ន្ធផ្លូវបាយ៖	GHS UN Model Regulations	សញ្ញាបង្ការយក	ពេលវេល់ទៅក្នុងបាយក្រាសបានបង្ការយកជាប្រព័ន្ធផ្លូវបាយ៖ ដោយឱ្យបង្ការយកជាប្រព័ន្ធផ្លូវបាយ៖	H260
	2		សញ្ញាប្រមាណ	ពេលវេល់ទៅក្នុងបាយក្រាសបានបង្ការយកជាប្រព័ន្ធផ្លូវបាយ៖ បាបរោះគារបង្ការយកជាប្រព័ន្ធផ្លូវបាយ៖	H261

ការចោត់ប្រាក់		ការដោះស្រាយស្មារ			ការដោះស្រាយស្មារ	
ចំណោតប្រាក់	បង្កើតប្រាក់	រូបថតនៃការចោត់ប្រាក់		រារម្យមន	រារម្យមន	រារម្យមន
បង្កើតប្រាក់	បង្កើតប្រាក់	GHS	UN Model Regulations	បង្កើតប្រាក់	បង្កើតប្រាក់	បង្កើតប្រាក់
3	4			ស្មារមន	ស្មារមន	H261

## ១.៣. សារធានាបន្ទុះ:

ការចោត់ប្រាក់		ការដោះស្រាយស្មារ			ការដោះស្រាយស្មារ	
ចំណោតប្រាក់	បង្កើតប្រាក់	រូបថតនៃការចោត់ប្រាក់		រារម្យមន	រារម្យមន	រារម្យមន
បង្កើតប្រាក់	បង្កើតប្រាក់	GHS	UN Model Regulations	បង្កើតប្រាក់	បង្កើតប្រាក់	បង្កើតប្រាក់
1	5.1			ស្មារមន	ស្មារមន	H271
2	5.1			ស្មារមន	ស្មារមន	H272
3	5.1			ស្មារមន	ស្មារមន	H273



**១.១៤. សារធាតុផ្លូវដែលបានបញ្ជាក់**

ការចំណេះចិត្តក		ការចំណេះស្មោគស្មោគ			
ចំណោតចិត្តក បង្ក្រាប់ចិត្តក	ប្រមូលបង្ក្រាប់ចិត្តក	ប្រមូលបង្ក្រាប់នៃការបង្រៀនបង្ក្រាប់ចិត្តក		ការចំណេះបង្ក្រាប់ចិត្តក	ការចំណេះស្មោគស្មោគ
សារធាតុផ្លូវ និងផ្លូវ	សារធាតុផ្លូវ	GHS	UN Model Regulations	ពារិមាណ	ពារិមាណ
សារធាតុផ្លូវ និងផ្លូវ	1			សញ្ញាបង្ក្រាប់ចិត្តក	ការបង្រួចបង្ក្រាប់ចិត្តក អគស៊ីតកម្មយ៉ាង
	2			សញ្ញាបង្ក្រាប់ចិត្តក	អារិះបង្រួចបង្ក្រាប់ចិត្តក អគស៊ីតកម្ម
	3			សញ្ញាប្រមាណ	អារិះបង្រួចបង្ក្រាប់ចិត្តក អគស៊ីតកម្ម

**១.១៥. សារធាតុផ្លូវអគស៊ីតស៊ីហី**

ការចំណេះចិត្តក		ការចំណេះស្មោគស្មោគ			
ចំណោតចិត្តក បង្ក្រាប់ចិត្តក	ប្រមូលបង្ក្រាប់ចិត្តក	ប្រមូលបង្ក្រាប់នៃការបង្រៀនបង្ក្រាប់ចិត្តក		ការចំណេះបង្ក្រាប់ចិត្តក	ការចំណេះស្មោគស្មោគ
សារធាតុផ្លូវ អគស៊ីតស៊ីហី	សារធាតុផ្លូវ	GHS	UN Model Regulations	ពារិមាណ	ពារិមាណ
សារធាតុផ្លូវ អគស៊ីតស៊ីហី	សារធាតុផ្លូវ			សញ្ញាបង្ក្រាប់ចិត្តក អគស៊ីតកម្មជាង	ការបង្រួចបង្ក្រាប់ចិត្តក ការបង្រួចបង្ក្រាប់ចិត្តក



ការធាន់ផ្លូវការ		ការបង្កើតឯកសារ		ការបង្កើតឯកសារ	
ចំណាំផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ
ចំណាំផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ
ប្រភេទផ្លូវការ	GHS	UN Model Regulations	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ
ប្រភេទផ្លូវការ	5.1	5.2	សញ្ញាបង្កើតឯកសារ	ការដែកការណ៍បង្កើតឯកសារ	H241
ប្រភេទផ្លូវការ	5.2	5.2	សញ្ញាបង្កើតឯកសារ	ការដែកការណ៍បង្កើតឯកសារ	H242
ប្រភេទផ្លូវការ			សញ្ញាប្រាមន	ការដែកការណ៍បង្កើតឯកសារ	H242
ប្រភេទផ្លូវការ			ជិនធ្វើការ	គ្មានបង្កើតឯកសារ	ဓាន
១.១៩ ការបង្កើតឯកសារ: ស្ថិតិយាង		ការបង្កើតឯកសារ		ការបង្កើតឯកសារ	
ចំណាំផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ
ប្រភេទផ្លូវការ	GHS	UN Model Regulations	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ	ប្រភេទផ្លូវការ
សារធានបង្កើតឯកសារ:	1		សញ្ញាប្រាមន	សញ្ញាប្រាមន	សញ្ញាប្រាមន
១៩/២១		សញ្ញាប្រាមន		សញ្ញាប្រាមន	

៩.១៧. សរុបភាពផ្ទៃដែលមានលក្ខណន្យស ( Desensitized explosives )

ចំណាំភ្លៀវ បង្កើត:ច្បាក់	ការចាត់ច្បាក់	ការដាក់ស្វោគស្មោគ				លេខរដ្ឋ បង្កើត:ច្បាក់
		GHS	UN Model Regulations	ពារិយាមន	ការដាក់ស្វោគ:ច្បាក់	
សរុបភាពផ្ទៃដែលមានលក្ខណន្យស ( Desensitized explosives )	1		ធ្វើមាន	ស្មាយបង្កើត:ច្បាក់	បង្កើត: ហន៍ឡើងនូវបច្ចេះ ប្រើឯកសារដោយការបញ្ចូល:	H206
	2		ធ្វើមាន	ស្មាយបង្កើត:ច្បាក់	បង្កើត: ហន៍ឡើងនូវបច្ចេះ ប្រើឯកសារដោយការបញ្ចូល:	H207
	3		ធ្វើមាន	ស្មាយប្រាមន	បង្កើត: ហន៍ឡើងនូវបច្ចេះ ប្រើឯកសារដោយការបញ្ចូល:	H207
	4		ធ្វើមាន	ស្មាយប្រាមន	បង្កើត: ហន៍ឡើងនូវបច្ចេះ ប្រើឯកសារដោយការបញ្ចូល:	H208



**ច. ក្រសួងពេទ្យ ដែលផែលគឺ និងដែលគឺជាលីម្ចប់ប្រាកស់ដែលអារម្មណក្នុងក្រសួងពេទ្យនានា: ផ្ទាំងតាមលេខរដ្ឋធម្មការ**

**ច.១. ពាណិជ្ជកម្ម**

ចិនតំបន់ បង្ក្រាប់ប្រាក់	ការពារតំបន់	ការពារតំបន់សង្គម			
		ប្រភេទបង្ក្រាប់ប្រាក់	GHS	ប្រព័ន្ធរបស់ក្រសួងពេទ្យ	ការពារតំបន់ក្រសួងពេទ្យ
1 Dermal	ផ្ទាល់ម៉ាត់			សង្គមបង្គោះ គ្រាប់ប្រាក់	អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
	ការដែកជួនដើម្បីមួល			សង្គមបង្គោះ គ្រាប់ប្រាក់	អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួលដើម្បីមួល អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
2 Dermal	ផ្ទាល់ម៉ាត់			សង្គមបង្គោះ គ្រាប់ប្រាក់	អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
	ការដែកជួនដើម្បីមួល			សង្គមបង្គោះ គ្រាប់ប្រាក់	បណ្តុាលស្អាតុប្រាកស់ដែលបង្រួល បណ្តុាលស្អាតុប្រាកស់ដែលបង្រួល: វិជ្ជាស្អែក
3 Dermal	ផ្ទាល់ម៉ាត់			សង្គមបង្គោះ គ្រាប់ប្រាក់	បណ្តុាលស្អាតុប្រាកស់ដែលបង្រួល បណ្តុាលស្អាតុប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
	ការដែកជួនដើម្បីមួល			សង្គមបង្គោះ គ្រាប់ប្រាក់	បណ្តុាលស្អាតុប្រាកស់ដែលបង្រួល បណ្តុាលស្អាតុប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
4 Dermal	ផ្ទាល់ម៉ាត់			សង្គមបង្គោះ គ្រាប់ប្រាក់	បណ្តុាលស្អាតុប្រាកស់ដែលបង្រួល បណ្តុាលស្អាតុប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
	ការដែកជួនដើម្បីមួល			សង្គមបង្គោះ គ្រាប់ប្រាក់	បណ្តុាលស្អាតុប្រាកស់ដែលបង្រួល បណ្តុាលស្អាតុប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
5 Dermal	ផ្ទាល់ម៉ាត់			សង្គមបង្គោះ គ្រាប់ប្រាក់	អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក
	ការដែកជួនដើម្បីមួល			សង្គមបង្គោះ គ្រាប់ប្រាក់	អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល អារម្មណក្នុងគ្រឿងប្រាកស់ដែលបង្រួល: ជាមួយដៃស្អែក



## ព.ច. រាយការដែលស្រួល

ការពារភ្លើក		ការពារភ្លើកសម្រាប់បង្កាញ			
ចំណាត់ថ្នាក់	ហិរញ្ញវត្ថុ	ប្រសិទ្ធភាពអ្នក:ថ្នាក់	ប្រសិទ្ធភាពអ្នក:ថ្នាក់	រាយក្រឹត្ត	ការពារបង្កាញអ្នក:ថ្នាក់
ប្រតិកម្មស្រួលក្នុងទីតាំង	1			សម្រាប់បង្កាញ អ្នក:ថ្នាក់	បណ្តាលឱ្យមាត្រាកំស្ថាបនិនដ្ឋានទ្វាយ
	2			ជីវិត្យការ	បណ្តាលឱ្យមាត្រាលំស្ថាក
	3 <sup>a</sup>	ភ្លាមបន្ទានា	ភ្លាមបន្ទានា	សម្រាប់បង្កាញ	បណ្តាលឱ្យមាត្រាសំណុំកិចចុប

## ព.ច. រាយការដែលស្រួល

ការពារភ្លើក		ការពារភ្លើកសម្រាប់បង្កាញ			
ចំណាត់ថ្នាក់	ហិរញ្ញវត្ថុ	ប្រសិទ្ធភាពអ្នក:ថ្នាក់	ប្រសិទ្ធភាពអ្នក:ថ្នាក់	រាយក្រឹត្ត	ការពារបង្កាញអ្នក:ថ្នាក់
រាយការដែលត្រូវនូវការពារភ្លើក	1			សម្រាប់បង្កាញ អ្នក:ថ្នាក់	បណ្តាលឱ្យមាត្រាបំដុកទ្វាយ
	2/2A			ជីវិត្យការ	បណ្តាលឱ្យមាត្រាលំដុកទ្វាយ



ការពារផ្លូវការ		ការដាក់ស្នើសុំ		អនុញ្ញាត	
ចំណោមផ្លូវការ	ហិរញ្ញវត្ថុ:ខ្លួន	ធម៌សញ្ញាណនៃការបង្កើតរឿងក្រោះខ្លួន	GHS	ការសម្រេច	ការដាក់បង្កើតរឿងក្រោះខ្លួន
បង្កើតរឿងក្រោះខ្លួន	2B	ភាពឃសញ្ញា	ថីនៅក្នុងការ	សញ្ញាប្រមាន	បណ្តាលទួរស័ព្ទដែលក្នុងការ

## ២.៤. មានផែធ្រើតិចមួយ ប្រភេទកម្មដៃណាគដ្ឋីម

ការពារផ្លូវការ		ការដាក់ស្នើសុំ		អនុញ្ញាត	
ចំណោមផ្លូវការ	ហិរញ្ញវត្ថុ:ខ្លួន	ធម៌សញ្ញាណនៃការបង្កើតរឿងក្រោះខ្លួន	GHS	ការសម្រេច	ការដាក់បង្កើតរឿងក្រោះខ្លួន
បង្កើតរឿងក្រោះខ្លួន	1	ថីនៅក្នុងការ	ថីនៅក្នុងការ	សញ្ញាប្រជុំ ហ្មោះខ្លួន	អារ៉ាបណ្តាលទួរស័ព្ទដែលក្នុងការបង្កើតរឿងក្រោះខ្លួន
បង្កើតរឿងក្រោះខ្លួន	1A <sup>a</sup>	ថីនៅក្នុងការ	ថីនៅក្នុងការ	សញ្ញាប្រជុំ ហ្មោះខ្លួន	អារ៉ាបណ្តាលទួរស័ព្ទដែលក្នុងការបង្កើតរឿងក្រោះខ្លួន
បង្កើតរឿងក្រោះខ្លួន	1B <sup>a</sup>	ថីនៅក្នុងការ	ថីនៅក្នុងការ	សញ្ញាប្រជុំ ហ្មោះខ្លួន	អារ៉ាបណ្តាលទួរស័ព្ទដែលក្នុងការបង្កើតរឿងក្រោះខ្លួន



**ច.៥. មានជំប្រើប្រាស់ប្រព័ន្ធមួរស្តុក**

ការពារផ្លូវការ		ការបង្កើតសម្រាប់		ការបង្កើតសម្រាប់		ការបង្កើតសម្រាប់	
ចំណាំផ្លូវការ	ប្រព័ន្ធមួរស្តុក	GHS	UN Model Regulations	ចំណាំផ្លូវការ	ប្រព័ន្ធមួរស្តុក	ចំណាំផ្លូវការ	ប្រព័ន្ធមួរស្តុក
មានប្រព័ន្ធមួរ ប្រព័ន្ធមួរស្តុក	1	!	!	ធម្មាន	ធម្មាន	ធម្មាន	ធម្មាន
	1A <sup>a</sup>	!	!	ធម្មាន	ធម្មាន	ធម្មាន	ធម្មាន
	1B <sup>a</sup>	!	!	ធម្មាន	ធម្មាន	ធម្មាន	ធម្មាន

**ច.៦. ធ្វើឱ្យបានការិយាល័យ**

ការពារផ្លូវការ		ការបង្កើតសម្រាប់		ការបង្កើតសម្រាប់		ការបង្កើតសម្រាប់	
ចំណាំផ្លូវការ	ប្រព័ន្ធមួរស្តុក	GHS	UN Model Regulations	ចំណាំផ្លូវការ	ប្រព័ន្ធមួរស្តុក	ចំណាំផ្លូវការ	ប្រព័ន្ធមួរស្តុក
ធ្វើឱ្យបានការិយាល័យ	( កំដៅ 1A និង 1B )	!	!	ធម្មាន	ធម្មាន	ធម្មាន	ធម្មាន

១៧/២៩



	2		ចិនត្រូវការ សម្រាប់ប្រើ ប្រាក់ខ្លួន	ផ្ទាល់សង្ឃឹមបានបញ្ជីក	H341
--	---	--	---	-----------------------	------

## ថ្វី. កើតមហាផក

ការពារត្រូវការ		ការដាក់ស្ថាកស្មា		ការដាក់ស្ថាកស្មា	
ចំណាំត្រូវការ បង្កើតរាងក្រោះខ្លួន	ប្រមូលបង្កើតរាងក្រោះខ្លួន	ប្រសញ្ញាខ្លែកបង្កើតរាងក្រោះខ្លួន GHS	ប្រសញ្ញាខ្លែកបង្កើតរាងក្រោះខ្លួន UN Model Regulations	ការស្របតាម សម្រាប់ប្រើ ប្រាក់ខ្លួន	ការស្របតាម សម្រាប់ប្រើ ប្រាក់ខ្លួន
កើតមហាផក (ចំណាំ 1A និង 1B)	1		ចិនត្រូវការ សម្រាប់ប្រើ ប្រាក់ខ្លួន	អាចបណ្តាលឱ្យកើតឡើងបាន	H350
កើតមហាផក	2		ចិនត្រូវការ សម្រាប់ប្រើ ប្រាក់ខ្លួន	ផ្ទាល់សង្ឃឹមបានបណ្តាលឱ្យកើតឡើង	H351

## ថ្វី. មានរាងក្រោះខ្លួនដែលបង្កើតឡើងរួមទាំងរាងក្រោះខ្លួន


ការពារត្រូវការ		ការដាក់ស្ថាកស្មា		ការដាក់ស្ថាកស្មា	
ចំណាំត្រូវការ បង្កើតរាងក្រោះខ្លួន	ប្រមូលបង្កើតរាងក្រោះខ្លួន	ប្រសញ្ញាខ្លែកបង្កើតរាងក្រោះខ្លួន GHS	ប្រសញ្ញាខ្លែកបង្កើតរាងក្រោះខ្លួន UN Model Regulations	ការស្របតាម សម្រាប់ប្រើ ប្រាក់ខ្លួន	ការស្របតាម សម្រាប់ប្រើ ប្រាក់ខ្លួន
បង្កើតរាងក្រោះខ្លួន ដែលការបង្កើត ការបង្កើត	1 (ចំណាំ 1A និង 1B)		ចិនត្រូវការ សម្រាប់ប្រើ ប្រាក់ខ្លួន	អាចបណ្តាលឱ្យកើតឡើងបានបង្កើតឡើង	អាចបណ្តាលឱ្យកើតឡើងបានបង្កើតឡើង

១៨/២៩



	2		មិនត្រូវការការពារ	សញ្ញាប្រមាន	ត្រូវបានគេសង្គមយកចុះហើយ: ពាល់ដែលបានបង្ហាញការពារ	H311
ព្រមដីទ្វាត់ដែលយកចាត់ ប្រគល់យោះ: ការបែងចាត់			ការបែងចាត់	ភាពសញ្ញា ប្រមាន	អារម្មណាលិខិត: ពាល់ដែលយកចុះហើយ: ការបែងចាត់ក្នុងការបែងចាត់	H335 H336

## ផ្ទ. ៤. ប័ណ្ណបានអាជីវការកំណត់មួយ ពេលទិន្នន័យសារធាតិមួយដែល

ការចែកចាយកំណត់		ការចែកចាយសញ្ញា		ការចែកចាយសញ្ញា		ការចែកចាយ	
ចំណាំកំណត់	បរមាប្រាក់	បរមាប្រាក់	GHS	ការចែកចាយកំណត់	ការចែកចាយ	បរមាប្រាក់	បរមាប្រាក់
ប៊ូលស៊ីវិត ជាក់លាក់មួយ រោលទូលាង សារាតុកធម៌ មួយដែល	1		មិនត្រូវការការពារ	សញ្ញាប្រមាន ប្រការ: ខ្សោះ	អារម្មណាលិខិត: ពាល់ដែលយកចុះហើយ	H370	
	2		មិនត្រូវការការពារ	សញ្ញាប្រមាន ប្រការ: ខ្សោះ	អារម្មណាលិខិត: ពាល់ដែលយកចុះហើយ	H371	
	3		មិនត្រូវការការពារ	សញ្ញាប្រមាន	អារម្មណាលិខិតក្នុងព្រឹកដែលការពារ ប្រាកបណ្តាលឲ្យិនូមួយ	H335 H336	




**ច.១០. ប័ណ្ណសង្គ័ែជាកំណែកមួយពាល់ខ្លួនសារធាតុដើរដង**

ការពារគ្នា		ការដាក់ស្ថានស្មោះ			ការដាក់ស្ថានស្មោះ	
ចំណាត់ថ្នាក់ បង្ក្រាប់ថ្នាក់	ប្រភេទក្រោះថ្នាក់	ប្រសញ្ញានៃការបង្ក្រោះថ្នាក់	GHS	UN Model Regulations	ការបង្ក្រោះថ្នាក់	បង្ក្រាប់ថ្នាក់
ប័ណ្ណសង្គ័ែជាកំណែកមួយ ដើរដង	1		មិនត្រូវការ	សម្រាប់ គ្រោះថ្នាក់	បណ្តុលធម្ម៌នាល់ដែលសែរផ្ទៀងផ្ទាត់	H372
សារធាតុដើរ ដើរដង	2		មិនត្រូវការ	សម្រាប់	បណ្តុលធម្ម៌នាល់ដែលសែរផ្ទៀងផ្ទាត់	H373

**ច.១១. ធ្វើឱ្យបង្កើតនៅក្នុងផ្ទៀងផ្ទាត់**

ការពារគ្នា		ការដាក់ស្ថានស្មោះ			ការដាក់ស្ថានស្មោះ	
ចំណាត់ថ្នាក់ បង្ក្រាប់ថ្នាក់	ប្រភេទក្រោះថ្នាក់	ប្រសញ្ញានៃការបង្ក្រោះថ្នាក់	GHS	UN Model Regulations	ការបង្ក្រោះថ្នាក់	បង្ក្រាប់ថ្នាក់
ធ្វើឱ្យបង្កើតនៅក្នុងផ្ទៀងផ្ទាត់ ដើរដង	1		មិនត្រូវការ	សម្រាប់ គ្រោះថ្នាក់	ការបង្កើតនៅក្នុងសូហ៊ូប្រើប្រើនៃបើសឈរបច្ចេក និងតាមប្រព័ន្ធយុវេ	H304
	2		មិនត្រូវការ	សម្រាប់	ការបង្កើតនៅក្នុងសូហ៊ូប្រើប្រើនៃបើសឈរបច្ចេក និងតាមប្រព័ន្ធយុវេ	



ក្រសួងពេទ្យ ដើម្បីជាប្រជាជាតិ និងជាប្រជាជាតិ ដែលត្រូវបានរំលែកប្រចាំឆ្នាំ ដើម្បីបង្កើតប្រព័ន្ធឌីជីថាមពេទ្យ និងបង្កើតប្រព័ន្ធឌីជីថាមពេទ្យ

### ការគាំទ្រ ទំនាក់ទំនង ១៧១៨

ការពារក្នុងក្រសួងពេទ្យ		ការពារក្នុងក្រសួងពេទ្យ			
ចំណាត់ថ្នាក់	ហ្លាបច្ចុប្បន្ន:ថ្នាក់	ចំណាត់ថ្នាក់	ហ្លាបច្ចុប្បន្ន:ថ្នាក់	ការពារក្នុងក្រសួងពេទ្យ	ការពារក្នុងក្រសួងពេទ្យ
បង្កើតប្រព័ន្ធ	GHS	បង្កើតប្រព័ន្ធ	UN Model Regulations	បារយោជន៍	បារយោជន៍
បង្កើតប្រព័ន្ធ		ច្បាស់ផ្ទាក់ពិភពលោកទៅ		សញ្ញាប្រាការ	បានខ្សោះដៃដែលបានបង្កើតប្រព័ន្ធទៅ
បង្កើតប្រព័ន្ធ		ច្បាស់ផ្ទាក់ពិភពលោកទៅ		ការសម្រេចរាយការ	បានបង្កើតប្រព័ន្ធដែលបានបង្កើតប្រព័ន្ធទៅ
បង្កើតប្រព័ន្ធ		ច្បាស់ផ្ទាក់ពិភពលោកទៅ		ការពិនិត្យយករាយ	បានបង្កើតប្រព័ន្ធដែលបានបង្កើតប្រព័ន្ធទៅ

### ការគាំទ្រ ទំនាក់ទំនង ១៧១៩

ការពារក្នុងក្រសួងពេទ្យ		ការពារក្នុងក្រសួងពេទ្យ			
ចំណាត់ថ្នាក់	ហ្លាបច្ចុប្បន្ន:ថ្នាក់	ចំណាត់ថ្នាក់	ហ្លាបច្ចុប្បន្ន:ថ្នាក់	ការពារក្នុងក្រសួងពេទ្យ	ការពារក្នុងក្រសួងពេទ្យ
បង្កើតប្រព័ន្ធ	GHS	បង្កើតប្រព័ន្ធ	UN Model Regulations	បារយោជន៍	បារយោជន៍
បង្កើតប្រព័ន្ធ		បានបង្កើតប្រព័ន្ធទៅ		សញ្ញាប្រាការ	បានខ្សោះដៃដែលបានបង្កើតប្រព័ន្ធទៅ
បង្កើតប្រព័ន្ធ		បានបង្កើតប្រព័ន្ធទៅ		ការសម្រេចរាយការ	បានបង្កើតប្រព័ន្ធដែលបានបង្កើតប្រព័ន្ធទៅ
បង្កើតប្រព័ន្ធ		បានបង្កើតប្រព័ន្ធទៅ		ការពិនិត្យយករាយ	បានបង្កើតប្រព័ន្ធដែលបានបង្កើតប្រព័ន្ធទៅ

២១/២១




ការពារត្រូវការ		ការពារកំណត់សម្រាប់	
ចំណាំត្រូវការ	ប្រឈមអ្នកគ្រោះត្រូវការ	ប្រសញ្ញានៅការបង្ហាញត្រូវការ	ប្រព័ន្ធគ្មាន
បង្ហាញត្រូវការ	ប្រឈមអ្នកគ្រោះត្រូវការ	GHS	UN Model Regulations
បានបង្ហាញ	ជាន់បង្ហាញ	ជិនត្រូវការ	ការបញ្ចានស្ថាបន្ទាន់ គុណភាពស្ថាបន្ទាន់ ត្រូវការបង្ហាញ

៥. ក្រុមហ៊្នប្រជាធិបតេយ្យ និងដំណឹងផលិតផលតីមីរឿងបង្ហាញត្រូវការបង្ហាញត្រូវការបង្ហាញត្រូវការ

៥.១. បង្ហាញត្រូវការបង្ហាញត្រូវការ

ការពារត្រូវការ		ការពារកំណត់សម្រាប់	
ចំណាំត្រូវការ	ប្រឈមអ្នកគ្រោះត្រូវការ	ប្រសញ្ញានៅការបង្ហាញត្រូវការ	ប្រព័ន្ធគ្មាន
បង្ហាញត្រូវការ	ប្រឈមអ្នកគ្រោះត្រូវការ	GHS	UN Model Regulations
បង្ហាញត្រូវការ ស្របបង្ហាញ	!	ជិនត្រូវការ	សញ្ញាប្រព័ន្ធនៃ បង្ហាញត្រូវការ



ឧបសម្ព័ន្ត នៃអនុក្រឹមឯកសារល ១៩ នគរណីថ្លែង ១០ នៃ ក្រុម នាំចូល ឆ្នាំ២០២១  
ស្តីពី

ការដែលបង្កើតចំណែក ហាយត្រាង ហាយត្រាង ហាយត្រាង ឧបសម្ព័ន្ត ឧបសម្ព័ន្ត និង  
ឧបសម្ព័ន្ត នៃអនុក្រឹមឯកសារល ១៩ នគរណីថ្លែង ១០ នៃ ក្រុម នាំចូល ឆ្នាំ២០០៣  
ស្តីពីការរក្សាទុកដល់ការបានកំណត់ស្ថាបនសារទានក្នុងពីរ

សញ្ញាបង្ការធ្វើ (លេខក្នុង : GHS01)	សញ្ញាប្រភេទដូចត្រួតយកឈើ (លេខក្នុង : GHS02)	សញ្ញាប្រភេទដូចត្រួតយកឈើស្ម័ំ (លេខក្នុង : GHS03)
សញ្ញាបំពេងដូចត្រួតយកឈើស្ម័ំ (លេខក្នុង : GHS04)	សញ្ញាបំពេងការណាកប្បប្រែស្តី (លេខក្នុង : GHS05)	សញ្ញាបង្ការធ្វើដូចត្រួតយកឈើស្ម័ំ (លេខក្នុង : GHS06)
សញ្ញាដឹកប្រឈមប្រយ័ត្ន (លេខក្នុង : GHS07)	សញ្ញាបង្ការធ្វើដូចត្រួតយកឈើស្ម័ំ (លេខក្នុង : GHS08)	សញ្ញាបង្ការធ្វើដូចត្រួតយកឈើស្ម័ំ (លេខក្នុង : GHS08)

ឧបសម្ព័ន្ធ នៃនគរូបត្រឹងស្រួលទៅក្នុង នគរូបត្រឹង ១០ នៃ ក្រុង ឆ្នាំ២០២១  
ស្តីពី

ការពេនដ្ឋានជាប្រព័ន្ធឌាក់សារ នគរូបត្រឹង ឬ ឧបសម្ព័ន្ធ ឬ ឧបសម្ព័ន្ធ និង  
ឧបសម្ព័ន្ធ នៃនគរូបត្រឹងស្រួលទៅក្នុង នគរូបត្រឹង ១០ នៃ ក្រុង ឆ្នាំ២០២១  
ស្តីពីការរោចចែកចាយជាតុក និងការរោចចែកចាយជាតុក

ឧបសម្ព័ន្ធ នៃនគរូបត្រឹងស្រួលទៅក្នុង នគរូបត្រឹង ឬ ឧបសម្ព័ន្ធ ឬ ឧបសម្ព័ន្ធ និង

ល.រ	ចំណាត់ថាមពេល	ការបិយាយកញ្ចប់នកបានអំពីការអំពីការរោចចែកចាយ (RDS)
១	ព័ត៌មានអំពី ផលិតផល និង អ្នកផ្តល់ផ្តើផ្តើ	(ក) ព័ត៌មានផលិតផល (ខ) ព័ត៌មានផ្សេងៗទៀត (គ) ព័ត៌មានស្តីពីការរោចចែកចាយតិចិនិងលក្ខខណ្ឌប្រើប្រាស់ (ឃ) ព័ត៌មានលម្អិតអំពីអ្នកផ្តល់ផ្តើផ្តើ (ឈូរ: អាសយដ្ឋាន លេខទូរសព្ទ ឬ ឯ.) (ង) លេខទូរសព្ទបន្ទាន់
២	ព័ត៌មានអំពី ការអប់រំក្រោះខ្លាំង	(ក) ចំណាត់ថ្នាក់ GHS នៃសារធាតុនិងព័ត៌មានដីបូតំបន់ (ខ) ការដាក់ស្ថាកសញ្ញា GHS ឬមានព័ត៌មានអំពីធានការបង្ហាញ (រូបសញ្ញានៃការ អប់រំក្រោះខ្លាំងទ្រូវបានបង្កើតជាប្រព័ន្ធដែលមានពណ៌ខ្លួន ឬ បុស ឬរោង ឬ រូបសញ្ញាប្រចាំថ្ងៃ “សញ្ញាបង្ហារក្រោះខ្លាំងដែលបង្ហាញ” (គ) ការអប់រំក្រោះខ្លាំងដែលផ្សេងៗទៀតដែលមិនមានភូងការបានក្រោះខ្លាំងបុស ឬមិនមានភូង GHS
៣	ព័ត៌មានអំពី ធាតុបន្ផំនៃផលិតផល	សារធាតុ (ក) ព័ត៌មានសារធាតុតិចិនិង (ខ) ឈូរ:ទូទៅ ឈូរ:ស្រែផ្សេងៗត្រូវ (គ) CAS Number និងព័ត៌មានផ្សេងៗទៀត (ឃ) ការបាក់ស្ថាកសញ្ញាបន្ទូមដែលមិនសុទ្ធសារធាតុមានលីនី និងសារធាតុតិចិនិង ឈូរ ព័ត៌មានសារធាតុតិចិនិងកំហប់ដែលបង្ហារក្រោះខ្លាំង
៤	វិធានការ សង្គ្រោះបច្ចេក	(ក) ចំណោះការពិពណ៌នាការចំណោះច្បាស់ប្រចាំថ្ងៃការបែងចែកដោយយោងតាម លំនៅនៃផលប៉ះពាល់ផ្សេងៗត្រូវបានការដាក់ដោយចូល ការប៉ះដោយខ្លួន ដោយសៀវភៅ និងត្រូវបានការបែងចែក និងការលិចចូល (ខ) ហតែសញ្ញាប្រចាំថ្ងៃពាល់ (គ) ការបង្ហាញនិងការបែងចែកដោយយោងត្រូវបានការបែងចែក
៥	វិធានការ បង្ហាញអគ្គិភ័យ	(ក) ប្រព័ន្ធគ្មេះអគ្គិភ័យដែលសម្រេច និងមិនសម្រេច ឬ គ្រប់បង្ហារក្រោះខ្លាំង យោងបង្ហាញអគ្គិភ័យកំពង់ចំណោះច្បាស់ (ឈូរដាក់វិវាទធម្មការបែងចែក ឬ សារធាតុ ក្រោះខ្លាំង) (គ) ឧបករណ៍ការបង្ហាញអគ្គិភ័យ ឬ ឈូរ



ល.រ.	ចំណូលសំខាន់ៗ	ការបិយាយកង់អភិវឌ្ឍន៍ (SDR)
៩	វិធានការ បង្ការសាយកាយ	(ក) ឧបករណ៍ការបានឡើងដោយសង្គ័្៖បន្ទាន់ (ខ) ការការបែកស្តាប់ (គ) ផ្លូវក្រាមនិងសម្រាប់សម្រាប់គ្រប់គ្រងលើហានីកឃុំ និង
១០	ការប្រើប្រាស់និងសុក	(ក) វិធានការសម្រាប់ការប្រើប្រាស់ប្រកបដោយសុកីត្តិការណ៍ (ខ) លក្ខខណ្ឌសម្រាប់ការសុកដុកប្រកបដោយសុកីត្តិការណ៍
១១	ការការពារ សុវត្ថិភាពកម្មករ	(ក) ចំណូលសំខាន់ៗ (e.g. occupational exposure limit values or biological limit values) (ខ) ការគ្រប់គ្រងបែកស្តាប់សុវត្ថិភាពកម្មករ (គ) វិធានការការពារសម្រាប់បុគ្គលិនិយយោងដើម្បីចាប់ខ្លួនការការពារសុវត្ថិភាពដ្ឋានលើខ្លួន
១២	លក្ខណៈប្រើ និង លក្ខណៈកិត្តិកម្ម	ការប្រើប្រាស់ប្រើប្រាស់បុគ្គលិនិយយោង / ចំណូលកំណត់ ចំណូលចំណូលកំណត់: ការបាយចាប់ដោយ: កម្រិត បន្ទុ: ចំណូលដ្ឋានការប្រើប្រាស់បុគ្គលិនិយយោងកន្លែង សីតុណ្ហការពារបែកស្តាប់បុគ្គលិនិយយោង ឬ H (បុគ្គលិនិយយោងអូរឈើសន់) លេរីក្រិតិកម្មសីនិចិច (Kinetic viscosity) ការដឹងលក្ខណៈប្រើប្រាស់ដែលបានបែកស្តាប់ ដឹងសុវត្ថិភាពចំណូលទំហំ លក្ខណៈការប្រើប្រាស់បុគ្គលិនិយយោង
១៣	លក្ខណៈ និងប្រិតិកម្ម	(ក) ប្រិតិកម្ម (ខ) លក្ខណៈដឹង (គ) ការដឹងលក្ខណៈប្រើប្រាស់បុគ្គលិនិយយោង (ឃ) លក្ខណៈដឹង (incompatible) (ង) ផលិតផលរូបភាព: ថ្មីកំណើនលក់បែកស្តាប់ (hazardous decomposition products)
១៤	ព័ត៌មានអំពី គុកសុកូលុយសី	ច្បាស់លាស់បុគ្គលិនិយយោងការប្រើប្រាស់បុគ្គលិនិយយោងដែលត្រូវបានគ្រប់គ្រងឡើងដើម្បីការប្រើប្រាស់បុគ្គលិនិយយោង និងការប្រើប្រាស់បុគ្គលិនិយយោង ឬ ផលិតផលបុគ្គលិនិយយោង: (ក) ព័ត៌មានស្ថិតិថ្មីនៃផលិតផលបុគ្គលិនិយយោង (ការដឹងដឹងឱ្យចូល ការលបចូល ផលិតផលបុគ្គលិនិយយោង ឬ ការប្រើប្រាស់បុគ្គលិនិយយោង) (ខ) ការប្រើប្រាស់បុគ្គលិនិយយោងដែលបានបែកស្តាប់ (delayed) និងការប្រើប្រាស់បុគ្គលិនិយយោងដែលបានបែកស្តាប់ (គ) ការប្រើប្រាស់បុគ្គលិនិយយោង (ផលិតផលបុគ្គលិនិយយោង)
១៥	ព័ត៌មានអំពី តតិធម៌ទាញលេខ អក្សុយសី	(ក) ការបញ្ចប់ (បញ្ចប់បុគ្គលិនិយយោងដែលបានបែកស្តាប់) (ខ) ចំណូលបាយបែកស្តាប់ (persistence) និង ឱចគុណភាព (degradability) (គ) សត្វាតុលានសំណង់បានបែកស្តាប់ (bioaccumulative) (ឃ) បញ្ចប់បុគ្គលិនិយយោង (mobility in soil) (ង) ផលិតផលបុគ្គលិនិយយោង
១៦	ការគិតគុណភាព ការបានបែកស្តាប់	ការគិតគុណភាពដែលបានបែកស្តាប់ និងព័ត៌មានពីការប្រើប្រាស់ និងការប្រើប្រាស់បែកស្តាប់ ដែលបានបែកស្តាប់
១៧	ព័ត៌មានអំពី	(ក) លេខរបស់ UN នៃក្រុងក្រុង



ល.រ.	ចំណូនអាជីវកម្ម	ការបិយាយក្នុងកសាងគេតែមនអ៊ីសុវត្ថិភាព (RDS)
	សុវត្ថិភាពដឹកជញ្ជូន	(២) លេខាធិកជីថានបេស់ BN ដើលសម្រេច (៣) ចំណាត់ថ្នាក់បង្កើត: ថ្នាក់កេលដឹកជញ្ជូន (៤) ក្រុមដៃខ្លួចបំប្រើប្រាស់ (សារធាតុបំពុលសម្រួល) (មាន/មិនមាន) (៥) ការដឹកជីថានគុងបិមាណរឿង (៦) វិធានការបង្កើតឈសដើលអូកបីព្រៃស់ត្រូវឱ្យប្រើប្រាស់ប្រចាំរយៈពេល ប្រចាំរយៈពេល ការដឹកជីថាន ប្រការដឹកជីថានទាំងអស់ ប្រចាំរយៈពេល
១៤	ព័ត៌មានអំពី បញ្ជីបញ្ជីបំផ្តល់ពិនិត្យ	លិខិតបទថ្នាក់ស្តីពីសុវត្ថិភាព សុខភាព ហិស្សានបេស់ជាជីវកម្ម
១៥	ព័ត៌មានផ្សេងៗ	

